

**ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង
សិប្បកម្ម ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងធុរកិច្ច
(Business Administration)**



សាកលវិទ្យាល័យដ៏ល្បីមួយនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ គឺសាកលវិទ្យាល័យស៊ីនហាន (Shinhan University) ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងធុរកិច្ច (Business Administration) ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម

ដោយបានពិនិត្យ វាយតម្លៃយ៉ាងល្អិតល្អន់ ហ្មត់ចត់ លើលទ្ធផលស្នាដៃ បទពិសោធន៍ការងារ ចំណេះដឹងនិងសមត្ថភាពជំនាញ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, សាកលវិទ្យាល័យស៊ី

នហាន (Shinhan University) នៃសាធារណរដ្ឋកូរ៉េ បានសម្រេចប្រគល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងធុរកិច្ច (Honorary Doctorate Degree in Business Administration) ជូនចំពោះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។



ពិធីនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំនៃសកលវិទ្យាល័យស៊ីនហាន ក្នុងទីក្រុងសេអ៊ូល នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្រោមបរិយាកាសដ៏សោមនស្ស រីករាយ អធិកអធម ក្នុងអត្ថន័យនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏ជិតស្និទ្ធជាបងប្អូន រវាងកម្ពុជា និងកូរ៉េ ដោយមានការចូលរួមលើកទឹកចិត្តផងដែរ ពីលោកជំទាវ ទេព បុប្ផាប្រសិទ្ធ, ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ

កម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ កម្ពុជា-កូរ៉េ ជាច្រើនរូបទៀត។



ថ្ងៃក្នុងពិធីទទួលសញ្ញាបត្រនាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យស៊ីនហាន រួមទាំងថ្នាក់ដឹកនាំ និងក្រុមសាស្ត្រាចារ្យទាំងអស់នៃសាកលវិទ្យាល័យ ជាពិសេសលោកស្រីបណ្ឌិត Kim Byung-Ok ប្រធានសាកលវិទ្យាល័យ ដែលបានសម្រេចប្រគល់ជូនឯកឧត្តមនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងធុរកិច្ច នៅពេលនេះ។ នៅក្នុងខណៈនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានជម្រាបជូនភ្ញៀវកិត្តិយស និងក្រុម សាស្ត្រាចារ្យបណ្ឌិតទាំងអស់ អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលធ្លាប់រងគ្រោះ ក្នុងជ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់លេខសូន្យ ដែលជាស្ថានភាពដ៏ធ្ងន់ធ្ងរ

មិនដែលមាននៅលើពិភពលោក។ ប៉ុន្តែ ជាភ័ព្វសំណាង ដែលកម្ពុជា ត្រូវបាន គណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលនាសម័យនោះ សម្តេចជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយ រូបនៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំការតស៊ូ រំដោះប្រទេសជាតិចេញផុត ពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង និងពួកដៃគ្នា ធ្វើពលកម្មគ្រប់បែបយ៉ាង ស្តារ និងកសាងមាតុភូមិកម្ពុជាជាថ្មីឡើងវិញលើគំនរទុក្ខផេះផង់ ខ្ទេចខ្ទាំ ដែល បន្ទាល់ទុកនៅក្រោយថ្ងៃរំដោះទឹកដី ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ឯកឧត្តមទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ជូនអង្គពិធីជ្រាបថា រូបឯកឧត្តមផ្ទាល់ មាន សំណាង ដោយបានស្ថិតក្នុងចំណោមបញ្ជីរដ្ឋបាលចំនួន ៦៤រូប នៅរស់រានមានជីវិត ហើយត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត និងផ្តល់ឱកាស ឱ្យចូលបម្រើការងារជូន រដ្ឋាភិបាល ក៏ដូចជាបានបម្រើការងារជូនសម្តេចដោយ ផ្ទាល់នៅខុទ្ទកាល័យសម្តេចតេជោ តាំងពីដំណាក់កាល កសាងប្រទេសបណ្តើរ ការពារជាតិបណ្តើរ និងក្នុងគ្រាដែលសម្តេចតេជោ ហ៊ុន សែន មានតួនាទីជា រដ្ឋមន្ត្រីក្រសួងការបរទេស និងជាឧបនាយករដ្ឋមន្ត្រី, និងបន្តមកជានាយក រដ្ឋមន្ត្រី ហើយបានបន្តដល់ដំណាក់កាលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំការចរចាស្វែងរកសន្តិភាព ផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ចាប់ពីឆ្នាំ១៩៩១ រហូតដល់ប្រទេសកម្ពុជា សម្រេចបានការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ ១៩៩៣ ប្រែក្លាយទៅជា ព្រះរាជាណាចក្រកម្ពុជាដល់បច្ចុប្បន្ន។ ជាពិសេសទៅ ទៀត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ គតិបណ្ឌិតរបស់ ស ម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ជួបសុខសន្តិភាព ពេញ លេញបរិបូរណ៍ ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» នៅឆ្នាំ១៩៩៨ ដែលជាដំណាក់ កាលថ្មីមួយទៀតមិនធ្លាប់មានពីមុន បើកផ្លូវ ឱ្យកម្ពុជាឈានទៅរកភាពរីកចម្រើន

យ៉ាងឆាប់រហ័ស ស្ទើរតែមិននឹកស្មានដល់ ដូចដែលយើងបានឃើញទាំងអស់គ្នា នាពេលនេះ។



ឯកឧត្តម ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ការជឿទុកចិត្ត ប្រគល់ភារកិច្ចសំខាន់ៗជាច្រើនដល់ ឯកឧត្តម ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេស ការសម្រេចបាននូវការ ចរចាចូលជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក នៅខែតុលា ឆ្នាំ២០០៤ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ បើកផ្លូវឱ្យកម្ពុជាអាចពង្រីកទីផ្សារបាន យ៉ាងទូលំទូលាយនៅលើពិភពលោក និងបង្កបុព្វបទបង្កើនការវិនិយោគ បង្កើត ពាណិជ្ជកម្មជាច្រើនរយពាន់នៅកម្ពុជា ដល់បច្ចុប្បន្ន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន បញ្ជាក់សង្កត់ធ្ងន់ថា បើគ្មានការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន

សែន តាំងពីដើមមកនោះ កម្ពុជានឹងពុំមានអ្វីៗដូចថ្ងៃនេះទេ រាប់ទាំងរូបខ្ញុំផង ក៏ មិនមានឱកាសទទួលបានចំណេះដឹង បទពិសោធន៍បំពេញការងារ និងបម្រើ ការងារជូនប្រជាជនកម្ពុជា និងប្រទេសជាតិរបស់យើងខ្ញុំនោះដែរ។ ក្នុងន័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានគោរពសម្តែងនូវកតញ្ញូតា ធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងជូនចំពោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាល អប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗជាប្រចាំដល់មន្ត្រីក្រោមឱវាទ និងបានដឹកនាំ ប្រទេសកម្ពុជាក្នុងមុំសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ នាំមកនូវ ឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។



មុននឹងបញ្ចប់ ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់អះអាងសាជាថ្មី ជាមួយនឹងការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តយកចំណេះដឹង និងបទពិសោធន៍របស់ខ្លួន រួមទាំង កម្លាំងកាយចិត្ត បម្រើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្រកបដោយភាព

មោះមុត និងភក្ដីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ មាតុភូមិជាទីស្នេហានៃយើង។ ទន្ទឹមនឹងនេះ សូមចែករំលែកកិត្តិយសដែលទទួលបាននៅពេលនេះ ជូនដល់គ្រប់ថ្នាក់ដឹកនាំទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជា ព្រមទាំងសហការីក្រោមឱវាទក្រសួង និងបងប្អូនញាតិមិត្តនានាផងដែរ។